



គណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌ នៅកម្ពុជា

Committee for Free and Fair Elections in Cambodia

ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១២

Vision : A democratic society that democratization in particular democratic elections are promoted and qualified to bring benefits to people.

ទស្សនៈវិស័យ ៖ ដើម្បីឱ្យការបោះឆ្នោតមានគុណភាព ដែលប្រកបដោយលទ្ធផល ត្រូវបានលើកកម្ពស់ និងបញ្ជាក់ផលប្រយោជន៍ដល់ប្រជាជន។

សេចក្តីប្រកាសព័ត៌មាន

ស្តីពី

លទ្ធផលសិក្ខាសាលាសម្លេងម្ចាស់ឆ្នោតមួយ ម៉ឺន ប្រកសណ្តាន់ ខេត្តកំពង់ធំ

ដោយមានការគាំទ្រពី គណៈកម្មាធិការខុមហ្វ្រែល សហការជាមួយនឹង សមាគមន៍អាដហុក និងអង្គការអភិរក្សធនធានធម្មជាតិ បានរៀបចំសិក្ខាសាលាសម្លេងម្ចាស់ឆ្នោតមួយ ស្តីពី ការកំណត់តម្រូវការជាអាទិភាពក្នុងឃុំ-សង្កាត់ដាច់ស្រយាល ដែលធ្វើឡើងនៅឃុំទំរឹង ស្រុកសណ្តាន់ ខេត្តកំពង់ធំ កាលពីថ្ងៃទី ២១ ខែមីនា ឆ្នាំ២០១២។ មានអ្នកមានសិទ្ធិបោះឆ្នោតប្រមាណ ៦០ នាក់ (២៥% ជាស្រ្តី) ពីគ្រប់ភូមិក្នុងឃុំ ដែលរួមមាន តំណាងសហគមន៍ តំណាងគណបក្សនយោបាយប្រចាំឃុំ សមាជិកក្រុមប្រឹក្សាឃុំ អាជ្ញាធរភូមិ អង្គការមូលដ្ឋាន និងប្រជាពលរដ្ឋនៅក្នុងឃុំបានចូលរួមពិភាក្សានៅក្នុងសិក្ខាសាលានេះ។

ប្រជាពលរដ្ឋដែលចូលរួមសិក្ខាសាលាស្ទើរតែ ១០០% បានបោះឆ្នោតគាំទ្រតម្រូវការជាអាទិភាពទាំង៥ នៅក្នុងឃុំ ដែលស្នើឱ្យក្រុមប្រឹក្សាឃុំបច្ចុប្បន្នយកចិត្តទុកដាក់ដោះស្រាយ និង/ឬ គណបក្សនយោបាយទទួលយកដើម្បីដាក់បញ្ចូលទៅក្នុង កម្មវិធីនយោបាយរបស់ខ្លួនក្នុងការបោះឆ្នោតឃុំ-សង្កាត់ខាងមុខ។

តម្រូវការជាអាទិភាព ទាំង ៥ ក្នុងឃុំទំរឹង ស្រុកសណ្តាន់ ខេត្តកំពង់ធំ

- ១. ការសាងសង់ និងជួសជុលផ្លូវលំ**
 - សុំសាងសង់ផ្លូវលំក្រាលក្រួសក្រហមចំនួន៣ខ្សែ៖ **ខ្សែទី១** ចេញពីភូមិទំរឹងចាស់ កាត់ភូមិទំរឹងថ្មី មានប្រវែង១៦០០ម៉ែត្រ ទទឹង១០ម៉ែត្រ កម្ពស់១ម៉ែត្រ និងធ្វើស្ពានចំនួន១ខ្សែ ចាក់បេតុង មានប្រវែង១៥ម៉ែត្រ ទទឹង៦ម៉ែត្រ ។ **ខ្សែទី២** ចេញពីវត្តក្បាលដំរី ទៅភូមិរនាម មានប្រវែង១៣០០ម៉ែត្រទទឹង៦ម៉ែត្រ បាតក្រោម៦ម៉ែត្រ ខ្ពងលើ៤ម៉ែត្រ កម្ពស់០,៨ម៉ែត្រ។ **ខ្សែទី៣** ចេញពីដើមភូមិន្ទ៖ ដល់ចុងភូមិ មានប្រវែង១៥០០ម៉ែត្រ ទទឹង១ម៉ែត្រ កម្ពស់១០ម៉ែត្រ។ សូមចាប់ផ្តើមសាងសង់ឆ្នាំ២០១៣ និងបញ្ចប់ឆ្នាំ២០១៤។
 - សុំជួសជុលផ្លូវលំចំនួន៤ខ្សែ៖ **ខ្សែទី១** ចេញពីដើមភូមិសំរោង ដល់ចុងភូមិ មានប្រវែង១៥០០ម៉ែត្រ ទទឹង៦ម៉ែត្រ ។ **ខ្សែទី២** ចេញពីដើមភូមិក្បាលដំរី ដល់ចុងភូមិ មានប្រវែង១១០០ម៉ែត្រ ទទឹង៦ម៉ែត្រ ។ **ខ្សែទី៣** ចេញពីដើមភូមិខោស ដល់ចុងភូមិ មានប្រវែង១៥០០ម៉ែត្រ ទទឹង៦ម៉ែត្រ ។ **ខ្សែទី៤** ចេញពីដើមភូមិទំរឹង ដល់ចុងភូមិ មានប្រវែង១០០០ម៉ែត្រ ទទឹង៦ម៉ែត្រ ។ សូមចាប់ផ្តើមជួសជុល និងបញ្ចប់នៅឆ្នាំ២០១៣។

២. ការស្នើសុំធ្វើបង្គន់អនាម័យ

- សុំផ្តល់បង្គន់អនាម័យចំនួន៣៣៦បង្គន់ ជាប្រភេទបង្គន់ល្អមាន៨កង់ ដំបូល និងជញ្ជាំងស័ក្តសី សម្រាប់ ភូមិស្រឡៅស្រោងចំនួន១៣៥បង្គន់ ភូមិក្បាលដំរីចំនួន៧១បង្គន់ ភូមិសំរោងចំនួន៥០បង្គន់ ភូមិរន្ទះ ចំនួន៥០បង្គន់ និងភូមិរនាមចំនួន៤០បង្គន់។ សូមចាប់ផ្តើមឆ្នាំ២០១៣ និងបញ្ចប់ឆ្នាំ២០១៤។

៣. ការធ្វើអណ្តូងទឹក

- សុំអណ្តូងទឹកសរុបចំនួន៨០អណ្តូង មានលូសរុប១៤៤៤០កង់ និងជម្រៅ៩ម៉ែត្រ ដោយក្នុង១អណ្តូងៗមាន ដាក់លូ១៨កង់ គឺសម្រាប់ភូមិក្បាលដំរីចំនួន១០ ភូមិស្រឡៅស្រោងចំនួន១០ ភូមិសំរោងចំនួន១០ ភូមិ រនាមចំនួន១០ ភូមិលែងចំនួន១០ ភូមិខោសចំនួន១០ ភូមិរន្ទះចំនួន១០ និងភូមិទំអរចំនួន១០។ សូមចាប់ ផ្តើមឆ្នាំ២០១៣ និងបញ្ចប់ឆ្នាំ២០១៤។

៤. ការធ្វើ

- សុំផ្តល់បង្គន់ចំពោះទឹកសំរាប់ប្រជាពលរដ្ឋដែលមិនទាន់មានទឹកស្អាតប្រើប្រាស់ចំនួន៦ភូមិ ដែលមានចំនួន សរុប៤៦៨គ្រួសារ គឺនៅភូមិក្បាលដំរីចំនួន៨៨បង្គន់ ភូមិសំរោងចំនួន១០០បង្គន់ ភូមិខោសចំនួន៧០បង្គន់ ភូមិ ស្រឡៅស្រោងចំនួន៧០បង្គន់ ភូមិរន្ទះចំនួន៧០បង្គន់ និងភូមិរនាមចំនួន៧០បង្គន់។ សូមចាប់ផ្តើមឆ្នាំ២០១២ និងឲ្យបានឆ្នាំ២០១៣។

៥. ការស្នើសុំជីសម្បទានសង្គមកម្ម

- សុំផ្តល់លំនៅដ្ឋាន និងដឹកសិកម្មសំរាប់ប្រជាពលរដ្ឋចំនួន១០០០គ្រួសារ គឺពង្រីកភូមិទាំង៨ ដោយក្នុង ១គ្រួសារៗទំហំ២០ម៉ែត្រx១០០ម៉ែត្រ សម្រាប់ភូមិក្បាលដំរី ភូមិស្រឡៅស្រោង ភូមិសំរោង ភូមិរនាម ភូមិលែង ភូមិខោស ភូមិរន្ទះ និងភូមិទំអរ។ សូមចាប់ផ្តើមឆ្នាំ២០១៣ និងបញ្ចប់ឆ្នាំ២០១៤។

មុនពេលបញ្ចប់សិក្ខាសាលាមានកម្មវិធីប្រគល់របាយការណ៍ពីតម្រូវការអាទិភាពដល់អ្នកដឹកនាំគណបក្សនយោបាយប្រចាំឃុំ និងក្រុមប្រឹក្សាឃុំ។

លោក សៀ សៀន តំណាងគណបក្សប្រជាជនកម្ពុជា ជាប្រធានក្រុមប្រឹក្សាឃុំ បានមានប្រសាសន៍ថា «ក្នុងនាមខ្ញុំជាប្រធានក្រុមប្រឹក្សាឃុំ លោកនឹងដាក់បញ្ចូលទៅក្នុងកម្មវិធីវិនិយោគឃុំ ហើយសូមសន្យាថា បើគណបក្សលោកឈ្នះឆ្នោត ខ្ញុំក៏នឹងខិតខំស្វែងរកអង្គការនានាមកជួយអភិវឌ្ឍន៍នៅក្នុងឃុំរបស់យើងដែរ»។

លោក ជុំ លៀម តំណាងគណបក្សសមរង្ស៊ី ជាជំទប់ទី២ បានមានប្រសាសន៍ថា «ខ្ញុំបានប្តេជ្ញាចិត្តថា បើខ្ញុំជាប់ឆ្នោតតទៅទៀត ខ្ញុំនឹងខិតខំជួយទំនាក់ទំនងទៅអង្គការ និងអង្គភាពនានាជួយក្នុងឃុំរបស់យើងដើម្បី ឲ្យមានអភិវឌ្ឍន៍បន្ថែមទៀត»។

សិក្ខាសាលានេះមានគោលបំណងឱ្យម្ចាស់ឆ្នោតនៅតំបន់ដាច់ស្រយាលទទួលបាន៖

- ១. ការយល់ដឹងអំពីសិទ្ធិតួនាទី និងកាតព្វកិច្ចរបស់ម្ចាស់ឆ្នោតក្នុងការស្វែងយល់ពីតម្រូវការអាទិភាពក្នុងការអភិវឌ្ឍន៍នូវមូលដ្ឋាន។
- ២. ផ្តល់ឱកាសឱ្យម្ចាស់ឆ្នោតចូលរួម ជជែកពិភាក្សា ដើម្បីកំណត់តម្រូវការអាទិភាពក្នុងឃុំ-សង្កាត់របស់ខ្លួន។
- ៣. តម្រូវការអាទិភាពក្នុងឃុំ-សង្កាត់ ដាច់ស្រយាលនឹងត្រូវបានចងក្រងជារបាយការណ៍ដែលអាចឱ្យសិក្ខាកាមងាយចងចាំដើម្បីចូលរួមតាមដានជម្រុញការអនុវត្តន៍របស់ក្រុមប្រឹក្សាឃុំ-សង្កាត់ និងការដាក់បញ្ចូលតម្រូវការក្នុងកម្មវិធីនយោបាយរបស់គណបក្សសម្រាប់ការបោះឆ្នោតឃុំ-សង្កាត់ឆ្នាំ ២០១២។

សិក្ខាសាលានេះក៏បានទទួលការឧបត្ថម្ភមូលនិធិពីសហភាពអឺរ៉ុប (EU), OXFAM NOVIB, NPA និង Forum Syd

¹សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនង៖

១-លោក **មួង មឿត** (មន្ត្រីផ្នែកបណ្តាញ និងវេទិកា)

ទូរស័ព្ទលេខ ៖ ០១២ ៤៧១ ៣២៦

២-អ្នកស្រី **ហេង សុភន្ទា** (ជំនួយការផ្នែកបណ្តាញ និងវេទិកា)

ទូរស័ព្ទលេខ ៖ ០១៧ ៥៨៣ ៨៦៩

បេសកកម្ម ៖ បេសកកម្មរបស់ខុមហ្វ្រែល គឺជួយបង្កើតបរិយាកាសគួរជាទីពេញចិត្ត និងមានព័ត៌មានគ្រប់គ្រាន់ ទី១/ដើម្បីឱ្យមានដំណើរការបោះឆ្នោតដោយសេរី និងយុត្តិធម៌តាមរយៈការបញ្ចុះបញ្ចូល តស៊ូមតិ ដើម្បីទទួលបាននូវក្របខ័ណ្ឌច្បាប់សមរម្យ, ការអប់រំដើម្បីផ្តល់ព័ត៌មានដល់អ្នកបោះឆ្នោត អំពីសិទ្ធិ និងសកម្មភាពចូលរួមសង្កេតការណ៍របស់ពួកគេ ដែលអាចរារាំងនូវភាពមិនប្រក្រតី ព្រមទាំងផ្តល់នូវរបាយការណ៍អង្កេតយ៉ាងទូលំទូលាយ និងឆាប់រហ័ស ដើម្បីអាចឱ្យមានការវាយតម្លៃលើដំណើរការ បោះឆ្នោតមួយដែលមិនលំអៀង និងមិនប្រកាន់បក្សពួក ទី២/ ដើម្បីឱ្យមានអត្ថន័យនៃដំណាក់កាលក្រោយពេលបោះឆ្នោត តាមរយៈការអប់រំ និងវេទិកាសាធារណៈក្នុងគោលបំណងជំរុញលើកទឹកចិត្តប្រជាពលរដ្ឋឱ្យចូលរួមក្នុងកិច្ចការនយោបាយ និងការធ្វើសេចក្តីសម្រេចនានា ការតស៊ូមតិ/បញ្ចុះបញ្ចូលដើម្បីឱ្យមានការកែទម្រង់ ដំណើរការបោះឆ្នោតដែលបង្កើននូវគណនេយ្យភាព (ការទទួលខុសត្រូវ) របស់មន្ត្រីជាប់ឆ្នោត ព្រមទាំងផ្តល់នូវរបាយការណ៍អង្កេតយ៉ាងទូលំទូលាយ និងឆាប់រហ័ស ដើម្បីអាចឱ្យមានការវាយតម្លៃមួយដែលមិនលំអៀង និងប្រកាន់បក្សពួកទៅលើការបំពេញកម្មវិធីនយោបាយ និងដំណើរការអនុវត្តន៍ការងាររបស់មន្ត្រីជាប់ឆ្នោត។

¹ No 096